



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២

## សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំប្រមេរ្តី ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមជនជាតិដើមភាគតិច កួយ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំប្រមេរ្តី ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ មីនា ឆ្នាំ ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៤០% ជាស្ត្រី និង២០%ជាជនជាតិដើមភាគតិច កួយ) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខា សាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

#### តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំប្រមេរ្តី ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

##### ១. ការស្នើសុំអណ្តូងទឹក និងបង្គន់អនាម័យ

- សុំដឹកអណ្តូងទឹកសរុបចំនួន៤០អណ្តូង ដែលស្ថិតនៅក្នុងភូមិបុណ្យធំចំនួន១៧អណ្តូង ភូមិប្រមេរ្តី១៣អណ្តូង ភូមិស្រែព្រាង១០អណ្តូង។ សូមចាប់ផ្តើមឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំសាងសង់បង្គន់អនាម័យសរុបចំនួន៦០បង្គន់ ដែលសម្រាប់ភូមិបុណ្យធំចំនួន២០បង្គន់ ភូមិប្រមេរ្តីចំនួន២៥ បង្គន់ និងភូមិស្រែព្រាងចំនួន១៥បង្គន់។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

##### ២. ការស្នើសុំសាងសង់សាលាបឋមសិក្សា និងស្នើសុំគ្រូបង្រៀន

- ស្នើសុំសាងសង់សាលាបឋមសិក្សាថ្មីចំនួន១ខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង មានប្រវែង៤០ម៉ែត្រ ទទឹង៨ ម៉ែត្រ ស្ថិតនៅក្នុងភូមិបុណ្យធំ និងស្នើសុំគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន៥នាក់។ សូមចាប់ផ្តើមនៅឆ្នាំ ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

##### ៣. ការស្នើសុំបើកវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយអំពីច្បាប់

- សុំឱ្យមានការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការចិញ្ចឹមមាន់ ទា ជ្រូក ចំនួន៣វគ្គ គឺក្នុងភូមិស្រែព្រាង១វគ្គ ភូមិ ប្រមេរ្តី១វគ្គ និងភូមិបុណ្យធំ១វគ្គ។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធផល ប្រជាជនតែងតែយល់។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

- សុំឲ្យមានការបើកវគ្គជម្រុញផ្សាយច្បាប់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ ចំនួន៦វគ្គ សម្រាប់ភូមិចំនួន៣ គឺភូមិស្រែព្រាង២វគ្គ ភូមិប្រមេរី២វគ្គ និងភូមិបុណ្យធំ២វគ្គ។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

**៤. ការស្នើសុំសាងសង់ប៉ុស្តិ៍សុខភាព និងស្នើសុំគ្រូពេទ្យ**

- សុំសាងសង់ប៉ុស្តិ៍សុខភាពចំនួន១កន្លែង នៅចំណុចកណ្តាលភូមិបុណ្យធំ ធ្វើពិធីប្រក់ក្បឿង មាន៥បន្ទប់បណ្តោយ២៥ម៉ែត្រ ទទឹង៥ម៉ែត្រ និងសុំគ្រូពេទ្យចំនួន៦នាក់ មានជំនាញខាងភ្នែក១នាក់ ខាងឆ្មប២នាក់ ពេទ្យជម្ងឺទូទៅ១នាក់ និងពេទ្យរបេង១នាក់។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។

**៥. ការស្នើសុំសាងសង់ផ្លូវថ្មី ជួសជុលផ្លូវ និងទំនប់**

- សុំសាងសង់ផ្លូវលំថ្មីចំនួន៣ខ្សែគឺ៖
  - ខ្សែទី១មានប្រវែង២០០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីភូមិប្រមេរី ទៅដល់ផ្លូវជាតិលេខ១២៤ក្នុងស្រុកត្បែងមានជ័យ មានដាក់លូចំនួន៣កន្លែង ដោយ១កន្លែងៗមានលូចំនួន៧កង់ និងស្ពានដែលមានប្រវែង៨ម៉ែត្រ ចំនួន៣កន្លែង ។
  - ខ្សែទី២មានប្រវែង៨០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីភូមិស្រែព្រាង ទៅដល់ផ្លូវជាតិលេខ១២៤ក្នុងស្រុកត្បែងមានជ័យ មានដាក់លូចំនួន២កន្លែង ដោយ១កន្លែងៗមានលូចំនួន៧កង់ និងស្ពាន១កន្លែង មានប្រវែង៨ម៉ែត្រ ។
  - ខ្សែទី៣មានប្រវែង៨០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីភូមិបុណ្យធំ ទៅដល់ផ្លូវជាតិលេខ១២៤ក្នុងស្រុកត្បែងមានជ័យ មានដាក់លូចំនួន២កន្លែង ដោយ១កន្លែងៗមានលូចំនួន៧កង់ និងស្ពាន១កន្លែង មានប្រវែង៨ម៉ែត្រ ។ ផ្លូវលំទាំង៣ខ្សែនេះ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំជួសជុលផ្លូវលំគ្រាលគ្រួសក្រហមចំនួន១ខ្សែ ដែលមានប្រវែង២០០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីភូមិប្រមេរី ទៅដល់ភូមិបុណ្យធំ។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំជួសជុលទំនប់ចំនួន៣កន្លែងគឺ៖ **ទំនប់ចាស់** មានប្រវែង៥៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបុណ្យធំ **ទំនប់អូរសារិន** មានប្រវែង៣៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រមេរី និង **ទំនប់អូរបេងតោង** មានប្រវែង៣៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែព្រាង។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ប្រាក់ កែន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ខ្ញុំសូមឯកភាពទាំងស្រុង និងរីករាយយ៉ាងខ្លាំងទៅលើតម្រូវការអាទិភាពទាំង៥នេះហើយយើងនឹងរីកចំរើនទៅមុខបើតម្រូវការនេះបានអនុវត្ត»។

លោក ខៀវ ប៉ែន តំណាងគណបក្សសមរង្ស៊ី និងជាសមាជិកក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា « តម្រូវការអាទិភាពទាំង៥នេះ ខ្ញុំសូមគាំទ្រ និងឯកភាពទាំងស្រុង ហើយនឹងដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្ស នៅពេលយោសនាបោះឆ្នោតនៅពេលខាងមុខនេះ»។

លោក ចាន់ វេង ជាតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិចប្រចាំឃុំ បានមានប្រសាសន៍ថា « ខ្ញុំសូមគាំទ្រទៅលើតម្រូវការទាំង៥ចំណុចនេះយ៉ាងខ្លាំង ខ្ញុំនឹងបញ្ចូលទៅកម្មវិធីនេះទៅក្នុងគោលនយោបាយរបស់គណបក្សនៅពេលយោសនាបោះឆ្នោតឆ្នាំ២០១២នេះ»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង ឃៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 092